

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ថ្ងៃទី ០២ ខែ មីនា ឆ្នាំ២០១៦

សេចក្តីថ្លែងការណ៍
បណ្តាញជនជាតិដើមភាគតិច និងព្រៃឈើ

យើងខ្ញុំទាំងអស់គ្នាជាបណ្តាញជនជាតិដើមភាគតិច និងព្រៃឈើចំនួន២៧អង្គការ សូមសម្តែងនូវ អំណរសាទរចំពោះ ចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កើតគណៈកម្មការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ នៅពេលដែលស្ថានភាពនៃការកាប់បំផ្លាញ និងការដឹកជញ្ជូនឈើ កំពុង តែមានសកម្មភាពយ៉ាងខ្លាំងក្លា ។

ចំណាត់ការដ៏ក្តៅគគុករបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ននេះ បានបង្ហាញយ៉ាងច្បាស់អំពី ឆន្ទៈ និងវិធានការម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើនាំ ចេញទៅប្រទេសវៀតណាម។ ទោះជាយ៉ាងណាក៏ដោយ យើងមានការសោកស្តាយ ចំពោះយន្តការផ្លូវ ច្បាប់ដែលមានស្រាប់ ដែលអាចឲ្យយើងធ្វើការឆ្លុះបញ្ចាំងពីការងារកន្លងមកចំពោះបទល្មើសព្រៃឈើនៅទូទាំងប្រទេសកម្ពុជា។

ទន្ទឹមនឹងនេះផងដែរ យើងខ្ញុំទាំងអស់គ្នាជាបណ្តាញជនជាតិដើមភាគតិច និងព្រៃឈើ មានការ ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះខ្សែសង្វាក់នៃការផ្គត់ផ្គង់ឈើដែល មិនមានទិន្នន័យច្បាស់លាស់បញ្ជាក់ពី បរិមាណឈើនាំចេញមកពីប្រភពផ្សេងៗរួមមានពី សហគមន៍ព្រៃឈើចម្ការឈើ និងដីកជន គម្រោង អាជីវកម្មរ៉ែ ទំនប់វារីអគ្គិសនី ជាពិសេសពីសម្បទានដីសេដ្ឋកិច្ច ដែលពាក់ព័ន្ធក្នុងការប្រមូលទិញឈើពី សំណាក់ឈ្មួញឈើខុសច្បាប់នៅជុំវិញតំបន់សម្បទាន។ កត្តាទាំងអស់នេះនឹងបណ្តាលឲ្យព្រៃឈើនៅកម្ពុជាបាត់បង់ក្នុងរយៈពេលដ៏ខ្លី ប្រសិនបើពុំមានអន្តរាគមន៍ដោះស្រាយទាន់ពេលវេលាទេ នឹងធ្វើឲ្យប៉ះពាល់ ដល់កម្មវិធីស្តារតម្របព្រៃឈើ កម្មវិធីឥណទានកាបូន ប៉ះពាល់ដល់ការជួយរក្សាលំនឹងទឹកក្រោមដី ជា ពិសេសប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពប្រជាសហគមន៍មូលដ្ឋានដែលពឹងអាស្រ័យផល អនុផលព្រៃឈើ ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។

យើងខ្ញុំទាំងអស់គ្នា មិនប្រឆាំងចំពោះការអភិវឌ្ឍន៍នោះទេ តែសូមឱ្យអនុវត្តទៅតាមនីតិវិធីច្បាប់ឲ្យ បានត្រឹមត្រូវ ធានាបាននូវសមធម៌នៃគម្រោងអភិវឌ្ឍន៍ និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងសង្គមឱ្យ បានក្នុងកម្រិតអប្បបរមា ។

យោងតាមសេចក្តីដូចបានជម្រាបជូនខាងលើ យើងខ្ញុំទាំងអស់គ្នា សំណូមពរដល់គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ រាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ តុលាការ និងស្ថាប័នមានសមត្ថកិច្ចដែលពាក់ព័ន្ធនូវសំណើមួយចំនួនដូចខាងក្រោម៖

១. សូមឱ្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ចាត់វិធានការ និងអន្តរាគមន៍ជាបន្ទាន់ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើនៅទូទាំងប្រទេសកម្ពុជា ។

២. បង្ហាញពីតម្លាភាពចំពោះលទ្ធផលនៃការបង្ក្រាបនេះដល់សាធារណជនបានដឹង ទាំងបរិមាណឈើដែលបានចាប់ ជនល្មើសពាក់ព័ន្ធ ព្រមទាំងចាត់ការជនល្មើសដែលលួចដុតឈើ ។

៣. ដើម្បីឱ្យមានដំណោះស្រាយយូរអង្វែង ត្រូវពង្រឹងការអនុវត្តច្បាប់ របស់មន្ត្រីអនុវត្តច្បាប់ទាំងអស់ឱ្យខ្លាំងក្លា និងមានប្រសិទ្ធភាព តាមរយៈការនាំខ្លួនមេខ្លោង និងអ្នកសមគំនិត យកមកកាត់ទោសស្របទៅតាមច្បាប់ដែលមានជាធរមាន ។

៤. សូមឱ្យបញ្ឈប់គ្រប់រូបភាពគម្រាមកំហែង ពីប្រព័ន្ធតុលាការ និងកងកម្លាំងមានសមត្ថកិច្ចចំពោះសកម្មជនការពារព្រៃឈើ ។

៥. ផ្តល់សិទ្ធិអំណាចបន្ថែមទៀតចំពោះកិច្ចការពារព្រៃឈើដល់ប្រជាសហគមន៍មូលដ្ឋាន ។

៦. ពន្លឿនការទទួលស្គាល់ស្របច្បាប់ចំពោះសហគមន៍ដែលមានស្រាប់ ដូចជាសហគមន៍ព្រៃឈើ សហគមន៍តំបន់ការពារ សហគមន៍នេសាទ និងការចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិច ព្រមទាំងផ្តល់កញ្ចប់ថវិកាជាតិសមស្រប ដើម្បីឱ្យពួកគាត់មានលទ្ធភាពក្នុងការចូលរួមទប់ស្កាត់បទល្មើស គ្រប់គ្រង ប្រើប្រាស់ និងថែរក្សាធនធានព្រៃឈើ ក៏ដូចជាធនធានធម្មជាតិនៅក្នុងតំបន់របស់ពួកគាត់។

៧. បទពិសោធន៍ដែលទទួលបានពីវិធានការក្តៅនេះ គួរយកទៅឆ្លុះបញ្ចាំងទៅនឹងគោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានស្រាប់ដើម្បីធ្វើវិសោធនកម្ម កែលម្អឱ្យល្អប្រសើរ ឧទាហរណ៍ដូចជាបញ្ឈប់ការផ្តល់សម្បទានដីសេដ្ឋកិច្ចបន្តទៀតជាដើមព្រោះវាជាដើមចមសំខាន់នៃការបាត់បង់ព្រៃឈើ។

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទង សមាជិក និងគណៈកម្មការបណ្តាញជនជាតិដើមភាគតិច និងព្រៃឈើ៖

- ១. លោក អាង ជាតិឡោម អង្គការពន្លកខ្មែរ (PKH) ០១២ ៥១៧ ៩៤៣
- ២. លោក ជិន ថារ៉ូ អង្គការគាំទ្រសហគមន៍ជនជាតិដើមភាគតិច (ICSO) ០១៦ ៨៦៤ ៦៥៤
- ៣. លោក ឯម សុភ័ក្ត្រ មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍(CLEC) ០១២ ៩៧៨ ៩៣៥
- ៤. លោកស្រី ដាំ ចន្ទី អង្គការសមាគមខ្មែរលើ - ខេត្តរតនគិរី (HA) ០១២ ៤៣៤ ៦៧០

- ៥. លោក គឹម សេរីគិត អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព (DPA) ០១៧ ២៧៩ ៨៦៨
- ៦. លោកស្រី យុន ម៉ានេ អង្គការជនជាតិដើមភាគតិចនៅកម្ពុជា (CIPO) ០១២ ៣១៧ ៣៦៨
- ៧. លោក ឈឹម សាមុត សមាគមន៍យុវជនជនជាតិដើមភាគតិចនៅកម្ពុជា (CIYA) ០១២៩៦០៥១៥
- ៨. លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ០១២ ៧៩៣ ៤៨៩

បញ្ជីរាយនាម សមាជិកបណ្តាញជនជាតិដើមភាគតិច និងព្រៃឈើ គាំទ្រលើសេចក្តីថ្លែងការណ៍៖

- ១. វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា (NGOF)
- ២. សមាជិកសកម្មសិទ្ធិជនជាតិដើមភាគតិច (IRAM)
- ៣. អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព (DPA)
- ៤. អង្គការគាំទ្រសហគមន៍ជនជាតិដើមភាគតិច(ICSO)
- ៥. អង្គការយុវជនខ្មែរនិងការអភិវឌ្ឍន៍សង្គម (KYSD)
- ៦. មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
- ៧. អង្គការភូមិខ្ញុំ (MVi)
- ៨. អង្គការផ្លាស់ប្តូរបទពិសោធន៍ អនុផលព្រៃឈើ (NTFP-EP)
- ៩. អង្គការពន្លកខ្មែរ (PKH)
- ១០. អង្គការសមាគមន៍ខ្មែរលើ- រតនគិរី (HA)
- ១១. អង្គការជនជាតិដើមភាគតិចកម្ពុជា (CIPO)
- ១២. សមាគមន៍យុវជនជនជាតិដើមភាគតិចកម្ពុជា (CIYA)
- ១៣. អង្គការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ (CED)
- ១៤. អង្គការអភិវឌ្ឍន៍សម្លេងសហគមន៍ (BCV)
- ១៥. អង្គការអភិវឌ្ឍន៍សហគមន៍ដើម្បីសន្តិភាព និងនិរន្តរភាព (CDPS-CPN)
- ១៦. អង្គការពន្លឺនៃក្តីសង្ឃឹម (PNKS)
- ១៧. អង្គការសង្គ្រោះជនងាយរងគ្រោះកម្ពុជា (SVC)
- ១៨. អង្គការម្លប់បៃតង (Mlup Baitong)
- ១៩. អង្គការអភិវឌ្ឍន៍ និងការពារបរិស្ថាន(EPDO)
- ២០. អង្គការព្រហ្មវិហារធម៌ (PVT)
- ២១. អង្គការសមាគមអភិវឌ្ឍន៍ជនបទ (RDA)
- ២២. អង្គការបរិស្ថាន សុខភាព និងអប់រំ (EHEO)
- ២៤. អង្គការអនុផលព្រៃឈើ (NTFP)
- ២៥. អង្គការលើកកម្ពស់វប្បធម៌ជនជាតិកួយ (OPKC)
- ២៦. អង្គការសកម្មភាពដើម្បីបរិស្ថាន និងសហគមន៍ (AEC)
- ២៧. អង្គការបង្កើនសមត្ថភាពសហគមន៍ដើម្បីអភិវឌ្ឍន៍ (CCD)